



ព្រះរាជក្រម

យើង

នស/រកម/១១១៧/០១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឲ្យប្រើ

ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



ច្បាប់
ស្តីពី

ឧបាស្រ័យពាណិជ្ជកម្ម



ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១._គោលបំណង

ច្បាប់នេះមានគោលបំណងការពារនិងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្ម កម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់និងការនាំចូលដោយគំហុក ដោយ ប្រើប្រាស់វិធានការឧបាស្រ័យពាណិជ្ជកម្ម អនុលោមតាមកិច្ចព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្ម ពិភពលោក ។

មាត្រា ២ ._គោលដៅ

ច្បាប់នេះមានគោលដៅកំណត់អំពីគោលការណ៍ យន្តការ នីតិវិធី និងវិធានទាក់ទងនឹង ឧបាស្រ័យពាណិជ្ជកម្ម។

មាត្រា ៣ ._វិសាលភាព

ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះការលក់បង្កូចថ្លៃ ការឧបត្ថម្ភធននិងវិធានការពន្ធប៉ះប៉ូវ និងវិធានការ ការពារទាក់ទងនឹងការធ្វើពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា អនុលោមតាមកិច្ច ព្រមព្រៀងពាក់ព័ន្ធរបស់អង្គការពាណិជ្ជកម្មពិភពលោក ។

មាត្រា ៤ ._និយមន័យ

វាក្យសព្ទសំខាន់ៗដែលប្រើក្នុងច្បាប់នេះ ត្រូវបានកំណត់និយមន័យនៅក្នុងសទ្ទានុក្រមដែល ជាឧបសម្ព័ន្ធនៃច្បាប់នេះ។

ជំពូកទី ២
គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម

មាត្រា ៥ ._គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម

ត្រូវបានបង្កើតគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ដែលដឹកនាំដោយរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មនិងមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ចនានាពាក់ព័ន្ធនឹង ឧបាស្រ័យពាណិជ្ជកម្ម ស្របតាមបញ្ញត្តិនៃច្បាប់នេះ ។

ការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់ ដោយអនុក្រឹត្យ ។



ជំពូកទី ៣
នីតិវិធីឧបាស្រ័យពាណិជ្ជកម្ម

ផ្នែកទី ១
វិធានការប្រឆាំងនឹងការលក់បង្ខូចថ្លៃ

មាត្រា ៦ .-អត្តសញ្ញាណកម្មនៃការលក់បង្ខូចថ្លៃ

ផលិតផលទាំងឡាយណាដែលស្ថិតក្រោមការស៊ើបអង្កេត ហើយកំពុងចរចាក្នុងគោលដៅពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលក់ក្នុងថ្លៃដែលទាបជាងតម្លៃធម្មតានៅក្នុងប្រទេសប្រកបដោយ ត្រូវចាត់ទុកថាជាផលិតផលដែលលក់បង្ខូចថ្លៃ ។

មាត្រា ៧ .-តម្លៃធម្មតាផ្នែកលើថ្លៃនៅក្នុងប្រទេសនាំចេញ ឬប្រទេសប្រកបដោយ

គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់តម្លៃធម្មតានៃផលិតផលក្រោមការស៊ើបអង្កេត ដោយផ្អែកលើមូលដ្ឋានថ្លៃប្រៀបធៀបដែលបានបង់ ឬដែលត្រូវបង់ក្នុងការធ្វើពាណិជ្ជកម្មធម្មតាសម្រាប់ការលក់ផលិតផលដូចគ្នានោះដល់ដៃអ្នកប្រើប្រាស់នៅក្នុងប្រទេសនាំចេញ ។

មាត្រា ៨ .-តម្លៃធម្មតាផ្នែកលើថ្លៃនាំចេញទៅប្រទេសទី ៣ ឬតម្លៃដែលបានកសាង

នៅពេលដែលគ្មានការលក់នូវផលិតផលដូចគ្នានៅក្នុងទីផ្សារក្នុងស្រុកនៃប្រទេសនាំចេញឬនៅពេលដែលមានការលក់ដែរ តែមិនអាចយកជាមូលដ្ឋានមកប្រៀបធៀបបានដោយហេតុផលស្ថានភាពទីផ្សារ ឬដោយសារទំហំនៃការលក់មានកម្រិតតិចតួចក្នុងប្រទេសនាំចេញ នោះគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់តម្លៃធម្មតានៃផលិតផលក្រោមការស៊ើបអង្កេត ផ្អែកលើមូលដ្ឋានណាមួយក្នុងកថាខណ្ឌ (១) ឬ (២) ដូចខាងក្រោម៖

១- ផ្អែកលើថ្លៃប្រៀបធៀបនៃផលិតផលដូចគ្នា នៅពេលនាំចេញពីប្រទេសប្រកបដោយចូលទៅកាន់ប្រទេសទីបី ដែលបង្ហាញថាថ្លៃផលិតផលដូចគ្នានោះអាចជាថ្លៃតំណាងដើម្បីយកធ្វើជាមូលដ្ឋាន ឬ

២- ផ្អែកលើចំណាយផលិតកម្មនៅក្នុងប្រទេសប្រកបដោយ បូកនឹងចំណាយរដ្ឋបាលសមស្រប ចំណាយលើការលក់ និងចំណាយផ្សេងៗទៀត រួមទាំងប្រាក់ចំណេញ ។

មាត្រា ៩ .-ថ្លៃនាំចេញ

ថ្លៃនាំចេញត្រូវបានកំណត់ដូចខាងក្រោម៖

ក-ថ្លៃនាំចេញ គឺថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដសម្រាប់ផលិតផលក្រោមការស៊ើបអង្កេត នៅពេលដែលបានលក់សម្រាប់នាំចេញពីប្រទេសនាំចេញមកកម្ពុជា ។



[Handwritten signature]

ខ-ក្នុងករណីដែលគ្មានថ្លៃនាំចេញឬនៅពេលដែលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម យល់ឃើញថា ថ្លៃនាំចេញមិនអាចជឿជាក់បាន ដោយសារការទិញ លក់ទំនិញ ធ្វើឡើងតាមរយៈ សមាគមឬជាលក្ខណៈបំពេញខាតរវាងអ្នកនាំចេញនិងអ្នកនាំចូលឬភាគីទីបីណាមួយ ដូច្នេះ៖

១-ថ្លៃនាំចេញអាចត្រូវបង្កើតឡើងលើមូលដ្ឋាននៃថ្លៃដែលផលិតផលនាំចូល ត្រូវបានលក់ បន្តលើកដំបូងទៅឲ្យអ្នកទិញឯករាជ្យណាមួយ ឬ

២-គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មអាចកំណត់ថ្លៃនាំចេញ ដោយផ្អែកលើមូល ដ្ឋានសមស្របណាមួយ ប្រសិនបើផលិតផលមិនទាន់បានលក់បន្តទៅឲ្យអ្នកទិញ ឯករាជ្យណាមួយ ឬត្រូវបានលក់បន្តដោយបានកែច្នៃខុសពីស្ថានភាពដើមនៅពេល នាំចូល ។

គ-នៅពេលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម កំណត់តម្លៃធម្មតាដោយផ្អែកលើ មូលដ្ឋាននៃប្រទេសប្រភពដើម ថ្លៃនាំចេញត្រូវតែជាថ្លៃដែលបានទូទាត់ ឬនឹងត្រូវទូទាត់ពិតប្រាកដ សម្រាប់ផលិតផលក្រោមការស៊ើបអង្កេត នៅពេលលក់សម្រាប់នាំចេញនៅក្នុងប្រទេសប្រភពដើម នោះ ។

មាត្រា ១០ .-ការកែតម្រូវតម្លៃធម្មតានិងថ្លៃនាំចេញ

គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវធ្វើការប្រៀបធៀបដោយត្រឹមត្រូវរវាងថ្លៃនាំ ចេញនិងតម្លៃធម្មតា ។ ការប្រៀបធៀបនេះត្រូវតែធ្វើឡើងនៅទីតាំងដូចគ្នានៃការធ្វើពាណិជ្ជកម្មដែល ជាធម្មតាគិតត្រឹមទ្វាររោងចក្រ និងការលក់ក្នុងពេលប្រហាក់ប្រហែលគ្នា។ ការកែតម្រូវសមហេតុផល ត្រូវធ្វើឡើងក្នុងករណីមានភាពខុសគ្នា ដែលប៉ះពាល់ដល់ការប្រៀបធៀបតម្លៃ ។

មាត្រា ១១ .-កម្រិតនៃការលក់បង្កប់ថ្លៃនីមួយៗ

គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់កម្រិតនៃការលក់បង្កប់ថ្លៃរបស់អ្នកនាំ ចេញ ឬផលិតករនីមួយៗដែលពាក់ព័ន្ធនឹងផលិតផលក្រោមការស៊ើបអង្កេត ។ ប៉ុន្តែគណៈកម្មាធិការ ជាតិឧបាស្រ័យពាណិជ្ជកម្ម អាចកម្រិតការត្រួតពិនិត្យ និងលទ្ធផលនៃកម្រិតលក់បង្កប់ថ្លៃនីមួយៗ ដល់ចំនួនមួយដែលសមហេតុផល ចំពោះភាគីពាក់ព័ន្ធ ឬផលិតផលក្រោមការស៊ើបអង្កេត ។

មាត្រា ១២ .-ការកំណត់ការខូចខាត

ការកំណត់ការខូចខាតសម្ភារៈណាមួយ ត្រូវតែធ្វើឡើងដោយផ្អែកលើមូលដ្ឋាននៃភស្តុតាង វិជ្ជមាន និងត្រូវមានការត្រួតពិនិត្យបែបសត្យានុម័តនូវចំណុចដូចខាងក្រោម ៖

ក- បរិមាណនៃការនាំចូលដោយបង្កប់ថ្លៃ

ខ- ផលប៉ះពាល់នៃការនាំចូលដោយបង្កប់ថ្លៃមកលើថ្លៃនៃផលិតផលដូចគ្នានៅទីផ្សារក្នុង



គ- ការប៉ះពាល់ដែលជាផលវិបាកនៃការនាំចូលទាំងនេះ មកលើផលិតករក្នុងស្រុកនៃ ផលិតផលទាំងនោះ ។

មាត្រា ១៣ .-ការត្រួតពិនិត្យបរិមាណនៃការនាំចូលដោយបង្ខូចថ្លៃ និងផលប៉ះពាល់មកលើថ្លៃនៅ កម្ពុជា

ក-ចំពោះបរិមាណនៃការនាំចូលដោយបង្ខូចថ្លៃ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវពិចារណាអំពីការកើតឡើងនូវកំណើនគួរឲ្យកត់សម្គាល់នៃការនាំចូលដោយបង្ខូចថ្លៃ ទោះជាក្នុង ចំនួនដាច់ខាត ឬជាចំនួនប្រៀបធៀប ធៀបទៅនឹងបរិមាណនៃផលិតកម្ម ឬការប្រើប្រាស់នៅប្រទេស កម្ពុជា ។

ខ-ចំពោះផលប៉ះពាល់នៃការនាំចូលដោយបង្ខូចថ្លៃ មកលើថ្លៃនៅក្នុងទីផ្សារកម្ពុជាគណៈកម្មាធិការ ជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវពិចារណា បើសិនមានករណីដូចខាងក្រោម :

១- មានការធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់ដោយសារការនាំចូលដោយបង្ខូចថ្លៃ ធៀបនឹង ថ្លៃនៃផលិតផលដូចគ្នា នៅទីផ្សារក្នុងស្រុក ឬ

២-ផលប៉ះពាល់នៃការនាំចូលទាំងនោះ បន្ទាបថ្លៃដល់កម្រិតមួយគួរឲ្យកត់សម្គាល់ ឬ អាចរារាំងមិនឲ្យមានការឡើងថ្លៃនៃផលិតផលដូចគ្នាក្នុងស្រុក ដល់កម្រិតថ្លៃទីផ្សារ ប្រសិនបើពុំមាន ការរារាំងនេះទេ ថ្លៃអាចកើនឡើងបាន ។

គ- ក្រៅពីកត្តាទាំងឡាយដែលបានបង្ហាញនៅក្នុងកថាខណ្ឌ “ក”និងកថាខណ្ឌ “ខ” នៃ មាត្រានេះ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម អាចពិចារណាកត្តាផ្សេងទៀតដែលធ្វើឲ្យ មានការប្រែប្រួលគួរឲ្យចាប់អារម្មណ៍ដល់ថ្លៃផលិតផលដូចគ្នាក្នុងស្រុក ។

មាត្រា ១៤ .-ការបូកបន្ថែម

នៅពេលការនាំចូលផលិតផលដូចគ្នាពីប្រទេសច្រើន ដែលជាកម្មវត្ថុនៃការស៊ើបអង្កេតទន្ទឹម ពេលគ្នា ទាក់ទងនឹងការលក់បង្ខូចថ្លៃ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មអាចធ្វើការវាយ តម្លៃរួមបញ្ចូលគ្នានូវផលប៉ះពាល់នៃការនាំចូលទាំងនោះដល់ឧស្សាហកម្មកម្ពុជា តែក្នុងករណីដែល គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មពិនិត្យឃើញថា៖

ក- កម្រិតនៃការលក់បង្ខូចថ្លៃ ដែលបានរកឃើញទាក់ទងនឹងផលិតផលនាំចូលពីប្រទេស នីមួយៗ ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតមានច្រើនជាងកម្រិតអប្បបរមា ហើយបរិមាណនៃ ផលិតផលក្រោមការស៊ើបអង្កេតដែលនាំចូលពីប្រទេសនីមួយៗនោះ មិនមែនជាបរិមាណតិចតួច និង

ខ- ការវាយតម្លៃរួមបញ្ចូលគ្នាពីផលប៉ះពាល់នៃការនាំចូល មានលក្ខណៈសមស្របតាម លក្ខខណ្ឌនៃការប្រកួតប្រជែងរវាងការនាំចូល និងលក្ខខណ្ឌនៃការប្រកួតប្រជែងរវាងផលិតផលនាំ ចូលពីក្រៅប្រទេសនឹងផលិតផលដូចគ្នាក្នុងស្រុក ។



Handwritten signature or mark.

មាត្រា ១៥ .-ការត្រួតពិនិត្យផលប៉ះពាល់នៃការនាំចូលបង្កប់ថ្លៃមកលើឧស្សាហកម្មកម្ពុជា

ក- ការត្រួតពិនិត្យផលប៉ះពាល់នៃការនាំចូលបង្កប់ថ្លៃមកលើឧស្សាហកម្មដែលទទួលរងគ្រោះ របស់កម្ពុជា ត្រូវរួមបញ្ចូលនូវការវាយតម្លៃដោយគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មទៅលើកត្តា និងសន្ទស្សន៍សេដ្ឋកិច្ចទាំងឡាយដែលជះឥទ្ធិពលមកលើស្ថានភាពនៃឧស្សាហកម្ម ក្នុងនោះរួមមាន៖

១- ការធ្លាក់ចុះជាក់ស្តែង និងការធ្លាក់ចុះដែលអាចកើតមានឡើងពីការលក់ ផលចំណេញ ទិន្នផល ចំណែកទីផ្សារ ផលិតភាព ផលទទួលបានពីវិនិយោគ ឬការប្រើប្រាស់សមត្ថភាពផលិតកម្ម

២- កត្តាដែលជះឥទ្ធិពលដល់ថ្លៃក្នុងស្រុក

៣- ទំហំនៃកម្រិតលក់បង្កប់ថ្លៃ និង

៤- ផលប៉ះពាល់ជាក់ស្តែងអវិជ្ជមាននិងដែលអាចកើតមានមកលើលំហូរសាច់ប្រាក់ កំណើនសារពើភណ្ឌ ការងារប្រាក់ឈ្នួល លទ្ធភាពកៀរគរមូលធន ឬវិនិយោគទុន ។

មិនអាចផ្អែកលើកត្តាណាមួយក្នុងចំណោមកត្តាខាងលើ ធ្វើជាមូលដ្ឋានសម្រេចឡើយ ប៉ុន្តែ កត្តាទាំងអស់រួមគ្នាអាចយកមកពិចារណាសម្រាប់ឈានទៅដល់ការសន្និដ្ឋានថា ការនាំចេញដោយ បង្កប់ថ្លៃបានកើតឡើង ហើយកំពុងបណ្តាលឲ្យមានការខូចខាតសម្ភារៈដល់ឧស្សាហកម្មកម្ពុជា ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវវាយតម្លៃពីផលប៉ះពាល់នៃការនាំចូល បង្កប់ថ្លៃ មកលើផលិតកម្មកម្ពុជាដែលផលិតនូវផលិតផលក្នុងស្រុកដូចគ្នា នៅពេលមានទិន្នន័យ គ្រប់គ្រាន់សម្រាប់ធ្វើការញែកចេញពីគ្នានូវដំណើរការផលិតកម្ម ការលក់ និងផលចំណេញរបស់ផលិតករ។ ប្រសិនបើមិនអាចញែកបាន នោះគណៈកម្មាធិការជាតិ ត្រូវវាយតម្លៃពីផលប៉ះពាល់នៃការនាំចូល បង្កប់ថ្លៃមកលើផលិតកម្មនៃផលិតផលជាក្រុមតូចៗ ឬមកលើក្រុមផលិតផលផ្សេងទៀត ដោយរួម បញ្ចូលនូវផលិតផលក្នុងស្រុកដូចគ្នា តាមការដែលអាចរកព័ត៌មានចាំបាច់បាន ។

មាត្រា ១៦ .-ការគំរាមកំហែងនាំឲ្យខូចខាតសម្ភារៈ

ក- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់អំពីការគំរាមកំហែងនាំឲ្យខូចខាត សម្ភារៈដោយផ្អែកលើអង្គហេតុនានា ហើយមិនត្រូវផ្អែកលើអំណះអំណាងដោយគ្មានមូលដ្ឋាន ឬការ ប៉ាន់ស្មាននោះឡើយ។ នៅពេលមានការប្រែប្រួលណាមួយដែលអាចបង្កើតឲ្យមានការលក់បង្កប់ថ្លៃ នាំឲ្យមានការខូចខាតសម្ភារៈ ត្រូវតែជាស្ថានភាពដែលអាចព្យាករបាននិងអាចកើតឡើង ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់អំពីអត្ថិភាពនៃការគំរាមកំហែងនាំ ឲ្យមានការខូចខាតសម្ភារៈ ដោយផ្អែកលើកត្តាមួយចំនួនដូចខាងក្រោម៖

១- អត្រាកំណើនគួរឲ្យកត់សម្គាល់នៃការនាំចូលបង្កប់ថ្លៃមកក្នុងទីផ្សារប្រទេសកម្ពុជា ដែលបង្ហាញពីការនាំចូលកាន់តែច្រើនឡើង ។

២- កំណើនសមត្ថភាពផលិតរបស់អ្នកនាំចេញ បង្ហាញពីលទ្ធភាពនៃការកើនឡើងយ៉ាង ច្រើននៃការនាំចេញមកលក់បង្កប់ថ្លៃនៅទីផ្សារកម្ពុជា ។



Handwritten signature or mark.

៣- ការនាំចូលមកលក់តាមថ្លៃដែលនាំឲ្យថ្លៃផលិតផលដូចគ្នាក្នុងស្រុកធ្លាក់ចុះ ឬមិនកើនឡើង ហើយថ្លៃនាំចូលនោះបណ្តាលឲ្យមានកំណើននៃសេចក្តីត្រូវការក្នុងការនាំចូលកាន់តែច្រើន។

៤- សារពើភណ្ឌនៃផលិតផលក្រោមការស៊ើបអង្កេត ។

គ- ប្រសិនបើមានការនាំចូលបង្កប់ថ្លៃ បានគំរាមគំហែងឲ្យមានការខូចខាតណាមួយគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវពិនិត្យ និងចាត់វិធានការដោយប្រុងប្រយ័ត្នបំផុត ។

មាត្រា ១៧ .- ទំនាក់ទំនងហេតុផល

ក- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវបង្ហាញឲ្យឃើញថាការនាំចូលបង្កប់ថ្លៃបណ្តាលឲ្យមានការខូចខាតសម្ភារៈ តាមអត្ថន័យដូចមានចែងក្នុងច្បាប់នេះ។ ការបង្ហាញពីទំនាក់ទំនងហេតុផលរវាងការនាំចូលបង្កប់ថ្លៃ និងការខូចខាតដល់ឧស្សាហកម្មកម្ពុជា ត្រូវផ្អែកលើភស្តុតាងពាក់ព័ន្ធទាំងអស់ដែលគណៈកម្មាធិការប្រមូលបាន ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវត្រួតពិនិត្យផងដែរចំពោះកត្តាផ្សេងទៀតក្រៅពីកត្តានាំចូលដោយបង្កប់ថ្លៃ ដែលកំពុងធ្វើឲ្យខូចខាតដល់ឧស្សាហកម្មកម្ពុជា ហើយការខូចខាតដែលបង្កដោយកត្តាដទៃទៀតទាំងនោះ មិនត្រូវយកមកដាក់បន្ទុកថាការនាំចូលបង្កប់ថ្លៃឡើយ ។ កត្តាផ្សេងៗទាំងនោះ រួមមាន ៖

- ១- បរិមាណ និងថ្លៃនាំចូល មិនត្រូវបានលក់ក្នុងថ្លៃដែលនាំឲ្យបង្កប់ថ្លៃ ។
- ២- ការថយចុះនូវតម្រូវការ ឬការផ្លាស់ប្តូរលំនាំនៃការប្រើប្រាស់ ។
- ៣- ការរឹតត្បិតពាណិជ្ជកម្មនៃផលិតករកម្ពុជា និងផលិតករបរទេស ។
- ៤- ការប្រកួតប្រជែងរវាងផលិតករបរទេស និងផលិតករក្នុងស្រុក ។
- ៥- ការអភិវឌ្ឍបច្ចេកវិទ្យា និង
- ៦- លទ្ធភាពនៃការនាំចេញពីបរទេស និងផលិតភាពរបស់ឧស្សាហកម្មកម្ពុជា ។

មាត្រា ១៨ .- នីតិវិធីផ្តួចផ្តើមការស៊ើបអង្កេត និងនីតិវិធីអនុវត្តការស៊ើបអង្កេត

ក- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មអាចចាប់ផ្តើមស៊ើបអង្កេតអំពីការលក់បង្កប់ថ្លៃបាន នៅពេលមានពាក្យសុំជាលាយលក្ខណ៍អក្សរពីឧស្សាហកម្មកម្ពុជា ឬអាចចាប់ផ្តើមស៊ើបអង្កេតដោយខ្លួនឯងបាន។ ពាក្យសុំឲ្យចាប់ផ្តើមស៊ើបអង្កេត ត្រូវភ្ជាប់មកជាមួយនូវភស្តុតាងនៃការលក់បង្កប់ថ្លៃ ការខូចខាត និងទំនាក់ទំនងហេតុផល ដែលមានកំណត់នៅក្នុងច្បាប់នេះ។ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់អំពីនីតិវិធីចាប់ផ្តើមស៊ើបអង្កេត រួមទាំងកំណត់ពីលក្ខណវិនិច្ឆ័យដែលត្រូវទទួលយកមកពិចារណានូវពាក្យស្នើសុំដោយផ្ទាល់ ឬតាងនាមឲ្យឧស្សាហកម្មកម្ពុជា ។ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម មិនត្រូវផ្សាយជាសាធារណៈ ពីការស៊ើបអង្កេតនៃការលក់បង្កប់ថ្លៃ



[Handwritten signature]

ថ្ងៃ មុនពេលចាប់ផ្តើមស៊ើបអង្កេតឡើយ ប៉ុន្តែត្រូវផ្សព្វផ្សាយភ្លាមនូវសេចក្តីជូនដំណឹងអំពីការសម្រេចចាប់ផ្តើមស៊ើបអង្កេត ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវចេញសេចក្តីសម្រេចបឋមនិងចុងក្រោយអំពីការលក់បង្កូចថ្លៃ និងការខូចខាត ។ បន្ទាប់ពីមានសេចក្តីសម្រេចបឋមថា មានការលក់បង្កូចថ្លៃ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម អាចចាត់វិធានការបណ្តោះអាសន្នបាន ប្រសិនបើគណៈកម្មាធិការជាតិអាចកំណត់បានថា វិធានការនេះត្រូវការជាចាំបាច់ដើម្បីទប់ស្កាត់ការខូចខាតដែលកើតមានក្នុងកំឡុងពេលស៊ើបអង្កេត ។

គ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់គោលការណ៍ និងលក្ខខណ្ឌដែលទាក់ទងនឹងការទទួលយកកិច្ចព្រមព្រៀងកែសម្រួលថ្លៃដោយស្ម័គ្រចិត្ត ក្នុងករណីដែលអ្នកនាំចេញយល់ព្រមធ្វើការកែសម្រួលថ្លៃលក់ផលិតផល ដើម្បីលុបបំបាត់នូវការលក់បង្កូចថ្លៃ ។ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់ពីនីតិវិធីសម្រាប់ដោះស្រាយ នៅពេលមានការរំលោភកិច្ចព្រមព្រៀងកែសម្រួលថ្លៃ។ ការស៊ើបអង្កេត អាចត្រូវបានបញ្ឈប់នៅពេលមានការដកពាក្យសុំស៊ើបអង្កេតឬនៅពេលដែលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មពិនិត្យឃើញ និងសម្រេចបានថាគ្មានភស្តុតាងគ្រប់គ្រាន់អំពីការលក់បង្កូចថ្លៃ ឬការខូចខាត ដែលអាចដំណើរការសំណុំរឿងបន្តទៀតបាន ។ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងអំពីការសម្រេចបញ្ឈប់ការស៊ើបអង្កេត ។

ឃ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់នីតិវិធីសម្រាប់រក្សាការសម្ងាត់នូវព័ត៌មានទាំងឡាយណាដែលបានដាក់ជូនគណៈកម្មាធិការដោយភាគីពាក់ព័ន្ធ ហើយដែលបានស្នើសុំរក្សាការសម្ងាត់ ។ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវរក្សាទុកនូវឯកសារសាធារណៈដែលមានផ្ទុកនូវព័ត៌មានមិនសម្ងាត់ដែលទទួលបានក្នុងពេលស៊ើបអង្កេត ។ នៅពេលមានសំណើគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវរៀបចំសវនាការសាធារណៈដែលភាគីពាក់ព័ន្ធទាំងអស់អាចចូលរួមបាន ។ ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាតំណាងឧស្សាហកម្មកម្ពុជាដែលប្រើប្រាស់ផលិតផលនោះ និងអ្នកប្រើប្រាស់ដទៃទៀត ក៏អាចបញ្ចេញយោបល់ជាលាយលក្ខណ៍អក្សរក្នុងកំឡុងពេលស៊ើបអង្កេត និងសវនាការផងដែរ ។

ង- នីតិវិធីលម្អិតទាក់ទងនឹងការផ្តួចផ្តើមនិងការស៊ើបអង្កេត ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា ១៩ .- ការស៊ើបអង្កេតដែលនាំឲ្យមានការកំណត់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃ

នៅពេលដែលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មបញ្ចប់ការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្កូចថ្លៃ ដោយចេញនូវសេចក្តីសម្រេចថា មានការខូចខាត និងមានការលក់បង្កូចថ្លៃ នោះវិធានការប្រឆាំងនឹងការលក់បង្កូចថ្លៃនឹងត្រូវបានអនុវត្តស្របតាមច្បាប់នេះ ។



Handwritten signature or mark.

មាត្រា ២០ .- ផលប្រយោជន៍សាធារណៈរបស់កម្ពុជា និងវិធានពន្ធទាបជាង

ក- ចំនួនប្រាក់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃ មិនត្រូវលើសពីកម្រិតលក់បង្កូចថ្លៃ ដែលមានកំណត់ក្នុងច្បាប់នេះ ។ នៅពេលដែលពិនិត្យឃើញថា លក្ខខណ្ឌតម្រូវទាំងអស់សម្រាប់ការកំណត់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃត្រូវបានបំពេញសព្វគ្រប់ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវផ្ទៀងផ្ទាត់ថា ការដាក់ចេញនូវវិធានការនេះ ពិតជាបម្រើឲ្យផលប្រយោជន៍របស់កម្ពុជា ។ ការគិតគូរអំពីផលប្រយោជន៍របស់កម្ពុជា ត្រូវរួមបញ្ចូលនូវ ៖

- ផលប្រយោជន៍ឧស្សាហកម្មកម្ពុជាដែលពាក់ព័ន្ធ
- ស្ថានភាពប្រកួតប្រជែងក្នុងស្រុកចំពោះផលិតផលស្ថិតក្រោមការស៊ើបអង្កេត
- ផលប្រយោជន៍អ្នកប្រើប្រាស់ក្នុងគោលដៅឧស្សាហកម្ម និង
- ផលប្រយោជន៍របស់អ្នកប្រើប្រាស់ចុងក្រោយ ។

ក្នុងករណីការកំណត់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃបម្រើឲ្យផលប្រយោជន៍សាធារណៈ នោះអត្រាពន្ធនេះ ត្រូវកំណត់ទាបជាងកម្រិតពន្ធលក់បង្កូចថ្លៃ ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវពិនិត្យមើលផងដែរអំពីពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃដែលកំណត់ទាបជាងកម្រិតពេញលេញនៃការលក់បង្កូចថ្លៃ ពិតជាគ្រប់គ្រាន់អាចនឹងលុបបំបាត់ការខូចខាតដល់ឧស្សាហកម្មកម្ពុជា ។ នៅពេលដែលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មកំណត់បានថាអត្រាពន្ធនេះល្មមគ្រប់គ្រាន់នឹងលុបបំបាត់ការខូចខាតបាន នោះចំនួនប្រាក់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃចុងក្រោយដែលត្រូវដាក់ មិនត្រូវលើសពីអត្រាពន្ធទាបជាងនេះឡើយ ។

មាត្រា ២១ .- ការកំណត់ពន្ធនិងការប្រមូលប្រាក់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃ

ក- ប្រាក់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃ ត្រូវប្រមូលដោយគិតតាមអត្រា ឬគិតតាមតម្លៃឯកតាដែលកំណត់បន្ថែមទៅលើអត្រាពន្ធនាំចូលចំពោះផលិតផលនាំចូលនោះ ។ ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃនេះត្រូវប្រមូលដោយរដ្ឋបាលគយកម្ពុជា ក្នុងបរិមាណសមស្របតាមករណីនីមួយៗ ដោយផ្អែកលើមូលដ្ឋានមិនរើសអើងចំពោះការនាំចូលផលិតផលពីគ្រប់ប្រភពដែលបានរកឃើញថាមានការលក់បង្កូចថ្លៃ និងដែលបង្កឲ្យមានការខូចខាត លើកលែងតែការនាំចូលដែលការកែសម្រួលថ្លៃត្រូវបានទទួលយករួចហើយ ស្របតាមលក្ខខណ្ឌនៃច្បាប់នេះ ។

ខ- នៅក្នុងការស៊ើបអង្កេតប្រឆាំងនឹងការលក់បង្កូចថ្លៃ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវកំណត់អត្រាពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃដោយឡែកៗ ចំពោះអ្នកនាំចេញ ឬផលិតករនៃផលិតផលនាំចូលដែលមានការលក់បង្កូចថ្លៃ ។ ក្នុងករណីដែលផលិតករទាំងនោះ មានចំនួនច្រើនពេក ដែលអាចបង្កើតជាឧបសគ្គមិនឲ្យបញ្ចប់ការស៊ើបអង្កេតបានទាន់ពេលវេលា គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មអាចកំណត់អត្រាពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃជាមធ្យមបាន ។



[Handwritten signature]

គ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវបង្វិលសងវិញនូវប្រាក់ពន្ធដែលបានបង់ លើសកម្រិតលក់បង្កប់ថ្លៃ និងព្យួរជាបណ្តោះអាសន្ននូវការអនុវត្តវិធានការប្រឆាំងនឹងការលក់បង្កប់ថ្លៃ នៅពេលដែលលក្ខខណ្ឌទីផ្សារមានការប្រែប្រួល និងការអនុវត្តពន្ធប្រឆាំងនឹងការលក់បង្កប់ថ្លៃមិន បម្រើឲ្យផលប្រយោជន៍របស់កម្ពុជា ។

មាត្រា ២២ .- ការអនុវត្តដោយមានអានុភាពប្រតិសកម្ម

ពន្ធស្ថាពរប្រឆាំងនឹងការលក់បង្កប់ថ្លៃត្រូវប្រមូលយកពីផលិតផលស្ថិតក្រោមការស៊ើបអង្កេត ដែលបាននាំចូលមកលក់សម្រាប់រយៈពេលមិនលើសពី ៩០(កៅសិប)ថ្ងៃ មុនកាលបរិច្ឆេទនៃការអនុវត្ត វិធានការបណ្តោះអាសន្ន ប៉ុន្តែមិនត្រូវប្រមូលពីផលិតផលដែលបាននាំចូល មុនកាលបរិច្ឆេទផ្ដើម ការស៊ើបអង្កេតឡើយ ក្នុងករណីដែលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មកំណត់បានថា ផលិត ផលលក់បង្កប់ថ្លៃនោះ ៖

ក- ធ្លាប់មានប្រវត្តិលក់បង្កប់ថ្លៃដែលបណ្តាលឲ្យមានការខូចខាត ឬដែលអ្នកនាំចូលធ្លាប់បាន ដឹង ឬអាចដឹងថាអ្នកនាំចេញយកមកលក់បង្កប់ថ្លៃដែលបណ្តាលឲ្យមានការខូចខាត និង

ខ- ការខូចខាតបណ្តាលមកពីការនាំចូលលក់បង្កប់ថ្លៃក្នុងទំហំច្រើនសន្លឹកសន្លាប់ក្នុងរយៈ ពេលខ្លី ព្រមទាំងផ្នែកតាមកាលៈទេសៈផ្សេងទៀត ដូចជាការបង្កើនយ៉ាងគំហុកនូវបរិមាណសារពើ- ភណ្ឌនៃផលិតផលនោះ ដើម្បីគេចវេញពីការយកពន្ធស្ថាពរដោយអាជ្ញាធរ ។ ក្នុងករណីនេះគណៈកម្មាធិការ ត្រូវផ្តល់ឱកាសដល់អ្នកនាំចូលពាក់ព័ន្ធទាំងនោះ ធ្វើការបកស្រាយពីហេតុផលនៃការបង្កើនបរិមាណ សារពើភណ្ឌគំហុកនោះ ។

មាត្រា ២៣ .- ការប្រមូលប្រាក់ពន្ធស្ថាពរលើទំនិញលក់បង្កប់ថ្លៃក្នុងកំឡុងពេលអនុវត្តវិធានការ ពន្ធបណ្តោះអាសន្ន

ក-ប្រាក់ពន្ធស្ថាពរប្រឆាំងនឹងការលក់បង្កប់ថ្លៃអាចប្រមូលដោយប្រតិសកម្មបាន សម្រាប់កំឡុង ពេលដែលវិធានការបណ្តោះអាសន្នបានអនុវត្តរួចរាល់ ក្នុងករណីដែល ៖

១- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មបានចេញសេចក្តីសម្រេចចុងក្រោយ អំពីការខូចខាត ឬ

២- សេចក្តីសម្រេចចុងក្រោយផ្អែកលើហេតុផលថា ក្នុងពេលអនុវត្តវិធានការបណ្តោះ អាសន្ន ឥទ្ធិពលនៃការនាំចូលផលិតផលលក់បង្កប់ថ្លៃនោះ នៅតែបង្កឲ្យមានការខូចខាតសម្ភារៈ ។

ខ-ប្រសិនបើសេចក្តីសម្រេចចុងក្រោយអំពីការខូចខាត រកឃើញត្រឹមតែធ្វើឲ្យមានការយឺតយ៉ាវ ក្នុងការបង្កើតឧស្សាហកម្មណាមួយនោះ ការយកពន្ធស្ថាពរប្រឆាំងនឹងការលក់បង្កប់ថ្លៃ មិនត្រូវអនុវត្ត ដោយមានអានុភាពប្រតិសកម្មឡើយ ។

គ- ក្នុងករណីដែលពន្ធស្ថាពរប្រឆាំងនឹងការលក់បង្កប់ថ្លៃ មានបរិមាណច្រើនជាងបរិមាណពន្ធ ប្រាក់ពន្ធស្ថាពរដែលបានបង់ ឬបរិមាណទឹកប្រាក់ប៉ាន់ស្មានសម្រាប់គោលបំណងនិម្មត្តិធានា ទឹកប្រាក់



ដែលខុសគ្នានោះពុំចាំបាច់ត្រូវទារឡើយ ។ ក្នុងករណីពន្ធស្ថាពរមានបរិមាណតិចជាងបរិមាណពន្ធ
បណ្តោះអាសន្នដែលបានបង់រួចហើយ ឬបរិមាណទឹកប្រាក់ប៉ាន់ស្មានសម្រាប់គោលបំណងនិមុត្តិ
ធានា ទឹកប្រាក់ដែលខុសគ្នានោះត្រូវបង្វិលសងទៅអ្នកនាំចូលវិញ ឬពន្ធស្ថាពរប្រឆាំងនឹងការលក់
បង្អួចថ្លៃនោះត្រូវគណនាឡើងវិញ ។

ឃ- ក្រៅពីការកំណត់ក្នុងកថាខណ្ឌ “ក” ខាងលើ ប្រសិនបើគណៈកម្មាធិការជាតិឧបាស្រ័យ
ពាណិជ្ជកម្មចេញសេចក្តីសម្រេចអំពីការគំរាមកំហែងឲ្យមានការខូចខាត ឬការយឺតយ៉ាវក្នុងការបង្កើត
ឧស្សាហកម្មនោះ ប្រាក់ពន្ធស្ថាពរប្រឆាំងនឹងការលក់បង្អួចថ្លៃតម្រូវឲ្យបង់ ត្រូវគិតចាប់ពីត្រឹមពេលមាន
សេចក្តីសម្រេចអំពីការគំរាមកំហែងឲ្យមានការខូចខាត ឬការយឺតយ៉ាវក្នុងការបង្កើតឧស្សាហកម្មនោះ
តែប៉ុណ្ណោះ ។ និមុត្តិធានាដែលបានផ្តល់ឲ្យក្នុងកំឡុងពេលអនុវត្តវិធានការបណ្តោះអាសន្ននោះ ត្រូវ
បង្វិលសងទៅអ្នកនាំចេញវិញ មិនឲ្យយឺតជាង ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ ។

ង- ករណីដែលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ចេញសេចក្តីសម្រេចចុងក្រោយជា
អវិជ្ជមាន និមុត្តិធានាដែលបានផ្តល់ឲ្យក្នុងកំឡុងពេលអនុវត្តវិធានការបណ្តោះអាសន្ននោះ ត្រូវបង្វិល
សងទៅអ្នកនាំចេញវិញ មិនឲ្យយឺតជាង ១០ (ដប់) ថ្ងៃ នៃថ្ងៃធ្វើការ ។

មាត្រា ២៤ .- គោលការណ៍ទាក់ទងនឹងរយៈពេល និងការត្រួតពិនិត្យឡើងវិញនូវពន្ធប្រឆាំងនឹង
ការលក់បង្អួចថ្លៃ និងការទទួលយកថ្លៃកែសម្រួល

ពន្ធប្រឆាំងនឹងការលក់បង្អួចថ្លៃត្រូវមានប្រសិទ្ធភាពអនុវត្ត តែក្នុងរយៈពេលដែលអាចធ្វើទៅ
បានដូចមានកំណត់ក្នុងច្បាប់នេះ និងត្រឹមកម្រិតដែលចាំបាច់សម្រាប់ទប់ទល់នឹងការលក់បង្អួចថ្លៃ
ដែលនាំឲ្យមានការខូចខាតដល់ឧស្សាហកម្មកម្ពុជាតែប៉ុណ្ណោះ ។

មាត្រា ២៥ .- ការត្រួតពិនិត្យឡើងវិញ

ពន្ធស្ថាពរប្រឆាំងនឹងការលក់បង្អួចថ្លៃត្រូវបញ្ចប់ក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីកាល
បរិច្ឆេទនៃការដាក់ពន្ធស្ថាពរនោះ ឬគិតចាប់ពីកាលបរិច្ឆេទនៃការត្រួតពិនិត្យឡើងវិញចុងក្រោយ
បំផុតទាក់ទងនឹងការលក់បង្អួចថ្លៃ និងការខូចខាត ។ ក្នុងរយៈពេល ៩០ (កៅសិប) ថ្ងៃ មុនថ្ងៃផុត
សុពលភាពនៃវិធានការពន្ធស្ថាពរប្រឆាំងនឹងការលក់បង្អួចថ្លៃ គណៈកម្មាធិការជាតិឧបាស្រ័យ
ពាណិជ្ជកម្ម ត្រូវផ្សព្វផ្សាយសេចក្តីជូនដំណឹងអំពីការផុតសុពលភាពនៅក្នុងព្រឹត្តិបត្រព័ត៌មានផ្លូវការ ។
វិធានការពន្ធស្ថាពរអាចមិនផុតសុពលភាពទេ ប្រសិនបើគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម
កំណត់បានថាការផុតសុពលភាពនៃការអនុវត្តពន្ធនោះអាចនឹងនាំឲ្យមានការបន្ត ឬការកើតឡើងវិញ
នូវការលក់បង្អួចថ្លៃ និងការខូចខាត ផ្អែកតាមការត្រួតពិនិត្យឡើងវិញដែលបានផ្តួចផ្តើមធ្វើនៅមុនថ្ងៃ
ផុតសុពលភាពនោះ ទោះបីជាធ្វើឡើងតាមគំនិតផ្តួចផ្តើមរបស់គណៈកម្មាធិការជាតិឧបាស្រ័យ
ពាណិជ្ជកម្ម ឬតាមការស្នើសុំត្រឹមត្រូវជាបន្តបន្ទាប់ ដែលបានធ្វើឡើងដោយ ឬក្នុងនាមឧស្សាហកម្ម



[Handwritten signature]

កម្ពុជា ក្នុងរយៈពេល ៤៥ (សែសិបប្រាំ) ថ្ងៃ គិតចាប់ពីថ្ងៃចុះផ្សាយសេចក្តីជូនដំណឹងអំពីការផុត
សុពលភាពនៃវិធានការប្រឆាំងនឹងការលក់បង្កូចថ្លៃ ។ ពន្ធនោះអាចនៅមានប្រសិទ្ធភាពអនុវត្តបន្ត
ទៀត ក្នុងខណៈពេលរង់ចាំលទ្ធផលសម្រេចនៃការត្រួតពិនិត្យឡើងវិញ ។

មាត្រា ២៦ .- ការត្រួតពិនិត្យឡើងវិញនៅក្នុងកាលៈទេសៈប្រែប្រួល

ក- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវត្រួតពិនិត្យឡើងវិញនូវភាពចាំបាច់ក្នុង
ការដាក់ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃជាបន្តទៀត ប្រសិនបើយល់ឃើញថាចាំបាច់ តាមគំនិតផ្តួច
ផ្តើមរបស់ខ្លួនឬតាមសំណើជាលាយលក្ខណ៍អក្សររបស់ភាគីពាក់ព័ន្ធ ដែលភ្ជាប់មកជាមួយនូវព័ត៌មាន
វិជ្ជមានគ្រប់គ្រាន់តាមការតម្រូវឲ្យមានការត្រួតពិនិត្យឡើងវិញនោះ នៅក្នុងកំឡុងពេលយ៉ាងតិច ១
(មួយ) ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទនៃការដាក់ពន្ធស្ថាពរប្រឆាំងនឹងការលក់បង្កូចថ្លៃ។ នៅពេលចាប់
ផ្តើមធ្វើការត្រួតពិនិត្យឡើងវិញ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវផ្សព្វផ្សាយសេចក្តី
ជូនដំណឹងក្នុងព្រឹត្តិបត្រព័ត៌មានផ្លូវការ ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់ថាសំណើសុំត្រួតពិនិត្យឡើង
វិញ ត្រូវមានភ្ជាប់មកជាមួយនូវព័ត៌មានគ្រប់គ្រាន់។ នៅពេលធ្វើការត្រួតពិនិត្យឡើងវិញអនុលោមតាម
មាត្រានេះ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់ថាការដាក់ពន្ធប្រឆាំងនឹងការលក់
បង្កូចថ្លៃជាបន្តទៀតពិតជាមានការចាំបាច់សម្រាប់លុបបំបាត់ការលក់បង្កូចថ្លៃ ឬការខូចខាតដែល
ទំនងជានឹងអាចកើតមានបន្តឬកើតឡើងវិញ ប្រសិនបើពន្ធនោះត្រូវបានលុបបំបាត់ ឬកែសម្រួល ឬ
ក្នុងន័យទាំងពីរនេះ។ ប្រសិនបើ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រួតពិនិត្យឡើងវិញ
ហើយរកឃើញថា ពន្ធប្រឆាំងនឹងការលក់បង្កូចថ្លៃលែងមានភាពចាំបាច់តទៅទៀតនោះ ការដាក់ពន្ធ
ប្រឆាំងនឹងការលក់បង្កូចថ្លៃត្រូវតែបញ្ឈប់ជាបន្ទាន់ ។

គ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវកំណត់នូវនីតិវិធីសម្រាប់គណនាកម្រិត
នៃការលក់បង្កូចថ្លៃនីមួយៗចំពោះអ្នកនាំចេញ ឬផលិតករណាមួយនៅក្នុងប្រទេសនាំចេញពាក់ព័ន្ធ
ដែលមិនបាននាំចេញនូវផលិតផលនោះមកព្រះរាជាណាចក្រកម្ពុជាក្នុងកំឡុងពេលនៃការស៊ើបអង្កេត
ប៉ុន្តែមានឯកសារ បញ្ជាក់ថា មានចេតនានាំចេញផលិតផលនោះមកព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ២៧ .- រយៈពេលនិងការត្រួតពិនិត្យឡើងវិញលើការទទួលយកថ្លៃកែសម្រួល

បទប្បញ្ញត្តិនានានៃច្បាប់នេះទាក់ទងនឹងរយៈពេលនិងការត្រួតពិនិត្យឡើងវិញនៃវិធានការប្រឆាំង
នឹងការលក់បង្កូចថ្លៃ ត្រូវបានយកមកអនុវត្តចំពោះការកំណត់រយៈពេលនិងការត្រួតពិនិត្យឡើងវិញ
លើការទទួលយកថ្លៃកែសម្រួល ។



221

មាត្រា ២៨ .- កស្ថតាងនិងនីតិវិធី

ក- បទប្បញ្ញត្តិនានានៃច្បាប់នេះដែលទាក់ទងនឹងកស្ថតាងនិងនីតិវិធី ត្រូវបានយកមកអនុវត្តចំពោះការត្រួតពិនិត្យឡើងវិញស្របតាមការកំណត់ក្នុងជំពូកនេះ ។

ខ- ការត្រួតពិនិត្យឡើងវិញណាមួយត្រូវធ្វើឡើងឲ្យបានឆាប់រហ័ស និងត្រូវបញ្ចប់ក្នុងរយៈពេល ១២ (ដប់ពីរ) ខែ គិតចាប់ពីថ្ងៃផ្តើមធ្វើការត្រួតពិនិត្យឡើងវិញ ។

ផ្នែកទី ២

ការឧបត្ថម្ភធននិងវិធានការពន្ធប៉ះប៉ូវ

មាត្រា ២៩ .- ការឧបត្ថម្ភធននិងវិធានការពន្ធប៉ះប៉ូវ

ការឧបត្ថម្ភធននិងវិធានការពន្ធប៉ះប៉ូវត្រូវកំណត់ដោយអនុក្រឹត្យ ដោយអនុលោមតាមច្បាប់នេះ និងបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការឧបត្ថម្ភធន និងវិធានការពន្ធប៉ះប៉ូវ ។

ផ្នែកទី ៣

វិធានការការពារនិងនីតិវិធី

មាត្រា ៣០ .- ការខូចខាតធ្ងន់ធ្ងរនិងទំនាក់ទំនងហេតុផល

ក- សេចក្តីសម្រេចទាក់ទងនឹងកំណើននៃការនាំចូលផលិតផលក្រោមការស៊ើបអង្កេត ដែលបានបណ្តាល ឬកំពុងគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ឧស្សាហកម្មកម្ពុជា ត្រូវផ្អែកលើការវាយតម្លៃចំពោះកត្តាពាក់ព័ន្ធទាំងអស់ ដែលមានចរិតមិនលំអៀងនិងអាចវាស់វែងបាន ហើយដែលមានទំនាក់ទំនងទៅនឹងស្ថានភាពនៃឧស្សាហកម្មនោះ មានដូចជា ៖

១- អត្រា និងបរិមាណកំណើននៃការនាំចូលផលិតផលក្រោមការស៊ើបអង្កេតក្នុងលក្ខខណ្ឌដាច់ខាត ឬធៀបនឹងផលិតកម្មកម្ពុជាដែលផលិតនូវផលិតផលដូចគ្នា ឬផលិតផលដែលប្រកួតប្រជែងដោយផ្ទាល់ ។

២- ចំណែកទីផ្សារក្នុងស្រុកដែលស្រូបយកដោយកំណើននៃការនាំចូលផលិតផលក្រោមការស៊ើបអង្កេត ។

៣- ផលប៉ះពាល់ពីកំណើននៃការនាំចូលផលិតផលក្រោមការស៊ើបអង្កេតទៅលើឧស្សាហកម្មកម្ពុជាដែលអាចបញ្ជាក់បានដោយសូចនាករពាក់ព័ន្ធ រួមមានផលិតកម្ម សមត្ថភាពនៃអត្តសញ្ញាណប័ណ្ណប្រែប្រួលកម្រិតលក់ ផលិតភាព ការចំណេញ និងការខាត ព្រមទាំងបរិមាណ



[Handwritten mark]

៤- កត្តាផ្សេងៗទៀតក្រៅពីកំណើននៃការនាំចូលផលិតផលក្រោមការស៊ើបអង្កេត ហើយស្របពេលជាមួយគ្នានោះកំពុងបណ្តាល ឬកំពុងគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ ឧស្សាហកម្មកម្ពុជា ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មអាចកំណត់ថា កំណើននៃការនាំចូល ផលិតផលក្រោមការស៊ើបអង្កេតបានបណ្តាលឬកំពុងគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ ឧស្សាហកម្មកម្ពុជា លុះត្រាតែគណៈកម្មាធិការរកឃើញថា មានទំនាក់ទំនងហេតុផលរវាងកំណើននៃ ការនាំចូល និងការខូចខាតធ្ងន់ធ្ងរជាក់ស្តែង ឬការគំរាមកំហែងឱ្យខូចខាតធ្ងន់ធ្ងរ ។

គ- នៅពេលដែលមានកត្តាផ្សេងៗទៀតក្រៅពីកំណើននៃការនាំចូលផលិតផលក្រោមការស៊ើប អង្កេត ដែលស្របពេលជាមួយគ្នានោះបានបណ្តាលឬគំរាមកំហែងឱ្យមានការខូចខាត ការខូចខាត នោះមិនត្រូវបានចាត់ទុកថាបណ្តាលមកពីកំណើននៃការនាំចូលឡើយ ។

មាត្រា ៣១ .- ការគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរនិងទំនាក់ទំនងហេតុផល

ក- សេចក្តីសម្រេចនៃគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មស្តីពីការគំរាមកំហែងឱ្យមាន ការខូចខាតធ្ងន់ធ្ងរដែលបណ្តាលមកពីកំណើននៃការនាំចូល ត្រូវកំណត់ដោយផ្អែកលើភស្តុតាងនានា ដោយមិនត្រូវផ្អែកទៅលើការអះអាងដោយគ្មានភស្តុតាង ការប៉ាន់ស្មាន ឬការពាក់ព័ន្ធដោយ ប្រយោលនោះឡើយ ។

ខ- នៅក្នុងពេលពិចារណាអំពីកំណើននៃការនាំចូលដែលគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវវាយតម្លៃលើកត្តានានាដូចខាងក្រោម បន្ថែមពីលើកត្តា ដែលមានចែងក្នុងមាត្រា ៣០ ចំណុច ក នៃច្បាប់នេះ ៖

១- សមត្ថភាពនៃការនាំចេញជាក់ស្តែងឬលទ្ធភាពនៃការនាំចេញរបស់ប្រទេសមួយ ឬ បណ្តាប្រទេសម្ចាស់ផលិតកម្ម ឬប្រទេសប្រកួតប្រជែងផលិតផល ។

២- ការបង្កើនសារពើភណ្ឌណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងនៅក្នុងប្រទេសនាំ ចេញ ។

៣- លទ្ធភាពនៃការនាំចេញផលិតផលស្ថិតក្រោមការស៊ើបអង្កេតដែលបង្កើនបរិមាណនាំ ចូលមកក្នុងទីផ្សារកម្ពុជា ។

៤- កត្តាផ្សេងៗទៀតដែលគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មចាត់ទុកថាមានការ ពាក់ព័ន្ធ ។

មាត្រា ៣២ .- ការផ្តួចផ្តើមនិងការស៊ើបអង្កេតអំពីវិធានការការពារ

ក- នៅពេលស៊ើបអង្កេតអំពីវិធានការការពារ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវអនុវត្តតាមគោលការណ៍និងនីតិវិធីទាំងឡាយដែលមានកំណត់នៅក្នុងមាត្រា ១៨ នៃច្បាប់នេះ ។



[Handwritten signature]

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវកំណត់នីតិវិធីសម្រាប់ការផ្ដួចផ្ដើមអនុវត្ត និងបញ្ចប់ការស៊ើបអង្កេតអំពីវិធានការការពារ និងចេញសេចក្ដីជូនដំណឹងជាសាធារណៈអំពីនីតិវិធី ទាំងនោះ ។ អ្នកដាក់ពាក្យសុំស៊ើបអង្កេត អាចដកពាក្យវិញបាន មុនពេលផ្ដួចផ្ដើមស៊ើបអង្កេត ។

គ- មុនពេលការស៊ើបអង្កេតអំពីវិធានការការពារត្រូវបានបញ្ចប់ គណៈកម្មាធិការជាតិឧបាស្រ័យ ពាណិជ្ជកម្ម ត្រូវចាត់វិធានការការពារជាបណ្ដោះអាសន្ន ដោយអនុលោមតាមសេចក្ដីសម្រេចនិងការ រកឃើញ និងមានកស្ថតាងគ្រប់គ្រាន់បញ្ជាក់ថាកំណើននៃការនាំចូលបានបណ្ដាល ឬកំពុងគំរាមកំហែង ឲ្យមានការខូចខាតធ្ងន់ធ្ងរ និងបញ្ជាក់ថាការពន្យារពេលស៊ើបអង្កេតដើម្បីឈានទៅធ្វើសេចក្ដីសម្រេច អាចបណ្ដាលឲ្យមានការខូចខាតដែលពិបាកនឹងជួសជុលបាន ។

ឃ- វិធានការការពារនិងនីតិវិធីនៃការអនុវត្ត ត្រូវកំណត់ដោយអនុក្រឹត្យ ។

មាត្រា ៣៣ .- សេចក្ដីកំណត់អំពីការខូចខាតធ្ងន់ធ្ងរឬការគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរ និងទំនាក់ទំនងហេតុផល

ក- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវផ្អែកលើកស្ថតាងជាក់លាក់ដែលទទួល បានពីការស៊ើបអង្កេត សម្រាប់កំណត់ថាកំណើននៃការនាំចូលផលិតផលក្រោមការស៊ើបអង្កេត ពិត ជាបានបណ្ដាលឬគំរាមកំហែងឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ឧស្សាហកម្មកម្ពុជា ដោយអនុលោមតាម បញ្ញត្តិនានានៃច្បាប់នេះ ។

ខ- បន្ទាប់ពីកំណត់បានអំពីលទ្ធផល ទោះបីជាវិជ្ជមានក្តីឬអវិជ្ជមានក្តី ចំពោះការខូចខាតធ្ងន់ធ្ងរ ឬការគំរាមកំហែងឲ្យមានការខូចខាតធ្ងន់ធ្ងរ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវចុះ ផ្សាយជាបន្ទាន់នូវសេចក្ដីជូនដំណឹងអំពីលទ្ធផលនោះនៅក្នុងព្រឹត្តិបត្រព័ត៌មានផ្លូវការ ។ ខ្លឹមសារ នៃសេចក្ដីជូនដំណឹងត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវនៃសេចក្ដីជូនដំណឹងស្តីពីការស៊ើបអង្កេតអំពី វិធានការការពារ ។

គ- រាជរដ្ឋាភិបាលត្រូវជូនដំណឹងជាបន្ទាន់ដល់អង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើ មានការកំណត់ថាកំណើននៃការនាំចូលបានបណ្ដាល ឬគំរាមកំហែងឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ ឧស្សាហកម្មកម្ពុជា ។

មាត្រា ៣៤ .- គោលការណ៍ទូទៅនៃវិធានការការពារជាស្ថាពរ

ក- ក្នុងករណីគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មកំណត់បានថា កំណើនផលិតផល នាំចូល ស្ថិតក្រោមការស៊ើបអង្កេត កំពុងមានបរិមាណកើនឡើងហើយស្ថិតក្នុងស្ថានភាពបណ្ដាល ឬ គំរាមកំហែងឲ្យមានការខូចខាតធ្ងន់ធ្ងរដល់ឧស្សាហកម្មកម្ពុជា ដែលមិនអាចប៉ាន់ស្មានលទ្ធផលទុក មុនបានក្នុងនាមសមាជិក ដែលស្ថិតនៅក្រោមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និង ពាណិជ្ជកម្ម ឆ្នាំ១៩៩៤ និងដើម្បីការពារផលប្រយោជន៍សាធារណៈ គណៈកម្មាធិការជាតិឧបាស្រ័យ



ពាណិជ្ជកម្ម ត្រូវលើកយោបល់ជូនរាជរដ្ឋាភិបាលដើម្បីអនុវត្តវិធានការការពារជាស្ថាពរ ។ វិធានការ
ការពារជាស្ថាពរដែលបានលើកឡើងរួមមានការបង្កើនអត្រាពន្ធគយ ឲ្យលើសពីអត្រាពន្ធដែលបាន
ចង ឬធ្វើការកំណត់បរិមាណនាំចូល ។

ខ- រយៈពេលនិងកម្រិតនៃវិធានការការពារជាស្ថាពរណាមួយ មិនត្រូវហួសពីកាតព្វកិច្ច
ដើម្បីការពារមិនឱ្យកើតមាន ឬកែលម្អការខូចខាតធ្ងន់ធ្ងរនិងកែតម្រូវស្ថានភាពណ៍ឡើងវិញឡើយ ។

គ- នៅក្នុងការសម្រេចលើកយោបល់ជូនរាជរដ្ឋាភិបាលឲ្យចាត់វិធានការការពារជាស្ថាពរ
គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវពិចារណាថា ៖

១- សមាជិកអង្គការពាណិជ្ជកម្មពិភពលោកផ្សេងទៀត ដែលទទួលរងនូវផលប៉ះពាល់
អវិជ្ជមានពីការអនុវត្តវិធានការការពារលើផលប្រយោជន៍ពាណិជ្ជកម្មរបស់ប្រទេសសមាជិកនោះ អាច
នឹងស្នើសុំឲ្យមានសំណងនៃការខូចខាតពីកម្ពុជាវិញ តាមរយៈការទាមទារឲ្យកម្ពុជាបើកច្រកចូល
ទីផ្សារដែលមានភាពអនុគ្រោះច្រើនជាងមុនសម្រាប់ផលិតផលនាំចេញប្រភេទផ្សេងទៀតរបស់ខ្លួន ឬ

២- ក្នុងករណីដែលកម្ពុជា មិនព្រមព្រៀងក្នុងការផ្តល់សំណងដូចបានបញ្ជាក់ក្នុងកថា
ខណ្ឌទី ១ ទេ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវថ្លឹងថ្លែងពីផលចំណេញនិងការខាត
បង់ បណ្តាលមកពីវិធានការតបតដែលសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនោះ អាចនឹងព្យួរ
សម្បទានដែលសមមូលគ្នាទៅ នឹងសម្បទានដែលសមាជិកនោះ បានផ្តល់ឱ្យកម្ពុជាក្រោមកិច្ចព្រម
ព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្ម ឆ្នាំ ១៩៩៤ ប្រសិនបើការព្យួរនោះមិនត្រូវបានជំទាស់ដោយ
ក្រុមប្រឹក្សាពាណិជ្ជកម្មទំនិញរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ សិទ្ធិព្យួរសម្បទានដែលអាចត្រូវ
បានអនុវត្តដោយប្រទេសជាសមាជិកនោះ នឹងមិនត្រូវបានយកមកអនុវត្តឡើយក្នុងរយៈពេល ៣(បី)
ឆ្នាំដំបូង ដែលវិធានការការពារកំពុងស្ថិតនៅជាធរមាន ប្រសិនបើវិធានការនោះត្រូវបានធ្វើឡើងក្រោម
មូលហេតុនៃការកើនឡើងដាច់ខាតនៃការនាំចូល ។

ឃ- បន្ទាប់ពីផ្តល់អនុសាសន៍ស្តីពីការសម្រេចអនុវត្តវិធានការការពារជាស្ថាពរ គណៈកម្មាធិការ ជាតិ
ឧបាស្រ័យពាណិជ្ជកម្មត្រូវចុះផ្សាយសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការការពារជាស្ថាពរ ដោយ
អនុលោមតាមលក្ខខណ្ឌតម្រូវនៃសេចក្តីជូនដំណឹងពីការស៊ើបអង្កេតអំពីវិធានការការពារ ។

មាត្រា ៣៥ .- សេចក្តីជូនដំណឹង និងការពិគ្រោះយោបល់ជាមួយសមាជិកអង្គការពាណិជ្ជកម្ម
ពិភពលោក

ក- រាជរដ្ឋាភិបាល ត្រូវជូនដំណឹងដល់អង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីបានសម្រេចលើ
សំណើសុំអនុវត្តវិធានការការពារជាស្ថាពរ អំពី ៖

១- ភស្តុតាងនៃការខូចខាតធ្ងន់ធ្ងរឬការគំរាមកំហែងនាំឱ្យមានការខូចខាតធ្ងន់ធ្ងរដែល
បណ្តាលមកពីកំណើននៃការនាំចូល



[Handwritten signature]

២- សេចក្តីពណ៌នាពិស្តារអំពីផលិតផលក្រោមការស៊ើបអង្កេត ទម្រង់ កម្រិត និងរយៈពេលនៃវិធានការដែលស្នើឡើង

៣- កាលបរិច្ឆេទដែលបានស្នើឡើងសម្រាប់អនុវត្តវិធានការនិងកាលវិភាគស្នើឡើងសម្រាប់ដកចេញជាបណ្តើរៗ នូវវិធានការនោះ ប្រសិនបើមាន ។

ខ- មុនពេលអនុវត្តវិធានការការពារជាស្ថាពរ រាជរដ្ឋាភិបាលកម្ពុជាត្រូវផ្តល់ឱកាសគ្រប់គ្រាន់សម្រាប់ការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសសមាជិកដែលមានផលប្រយោជន៍ច្រើន ក្នុងនាមជាអ្នកនាំចេញផលិតផលក្រោមការស៊ើបអង្កេត ក្នុងគោលបំណងត្រួតពិនិត្យឡើងវិញនូវព័ត៌មាននានាដែលត្រូវជូនដំណឹងទៅគណៈកម្មាធិការស្តីពីការការពាររបស់អង្គការពាណិជ្ជកម្មពិភពលោក អំពីការរកឃើញនូវការខូចខាតធ្ងន់ធ្ងរឬការគំរាមកំហែងឲ្យមានការខូចខាតធ្ងន់ធ្ងរបណ្តាលមកពីកំណើននៃការនាំចូល និងអំពីវិធានការការពារដែលដាក់ចេញ ។ រាជរដ្ឋាភិបាលកម្ពុជាត្រូវផ្តល់ឱកាសសម្រាប់ការផ្លាស់ប្តូរយោបល់គ្នាអំពីវិធានការដើម្បីទទួលបាននូវការយោគយល់គ្នាអំពីវិធីសាស្ត្រនានាសំដៅសម្រេចបាននូវគោលដៅដូចមានចែងនៅក្នុងកថាខណ្ឌ “គ” នៃមាត្រានេះ ។

គ- នៅពេលអនុវត្តវិធានការការពារជាស្ថាពរ រាជរដ្ឋាភិបាលកម្ពុជាត្រូវខិតខំរក្សាកម្រិតសមមូលនៃសម្បទាននិងកាតព្វកិច្ចផ្សេងៗដែលស្ថិតនៅជាធរមានក្រោមកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយ និងពាណិជ្ជកម្ម ឆ្នាំ ១៩៩៤ រវាងកម្ពុជានិងប្រទេសសមាជិកនាំចេញ ដែលអាចទទួលបានផលប៉ះពាល់ពីការអនុវត្តវិធានការនោះ ។

ឃ- ការរក្សាកម្រិតសមមូលនៃសម្បទាននិងកាតព្វកិច្ចផ្សេងៗនៃកិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយ បណ្តាប្រទេសសមាជិកដែលរងផលប៉ះពាល់ ត្រូវបានធ្វើឡើងតាមរយៈការពិគ្រោះយោបល់លើការទូទាត់សំណងពាណិជ្ជកម្ម ដូចជាការបើកច្រកចូលទីផ្សារសម្រាប់ផលិតផលផ្សេង ដោយសារមានផលប៉ះពាល់អវិជ្ជមានបណ្តាលមកពីការដាក់វិធានការការពារជាស្ថាពរទៅលើពាណិជ្ជកម្មរបស់បណ្តាប្រទេសសមាជិកទាំងនោះ ។

ង- រាជរដ្ឋាភិបាលត្រូវជូនដំណឹងដល់អង្គការពាណិជ្ជកម្មពិភពលោក អំពីលទ្ធផលនៃការពិគ្រោះយោបល់ រួមទាំងការផ្តល់សំណងខូចខាតផ្សេងៗ ។

មាត្រា ៣៦ .- ទម្រង់និងការអនុវត្តវិធានការការពារជាស្ថាពរ

ក- វិធានការការពារជាស្ថាពរត្រូវធ្វើឡើងក្នុងទម្រង់ជាការបង្កើនពន្ធគយ ឬជាការកំណត់កូតាលើការនាំចូល ។ ការបង្កើនពន្ធគយអាចធ្វើឡើងក្នុងទម្រង់ជាការដាក់អត្រាពន្ធគយកូតាកំណត់ណាមួយដែលអត្រាពន្ធគយខ្ពស់ជាងធម្មតានោះ ត្រូវកំណត់លើបរិមាណនាំចូលប្រចាំឆ្នាំ ។

ខ- វិធានការការពារជាស្ថាពរត្រូវអនុវត្តចំពោះការនាំចូលផលិតផលក្រោមការស៊ើបអង្កេតទាំងអស់ ដោយមិនគិតពីប្រភពនាំចូល ឬកាលបរិច្ឆេទនាំចូលមុន ឬក្រោយវិធានការនេះចូលជាធរមាន



គ- រដ្ឋបាលគយត្រូវទទួលខុសត្រូវប្រមូលប្រាក់ដែលទទួលបានពីការអនុវត្តវិធានការការពារជាស្ថាពរ ក្នុងទម្រង់ជាការបង្កើនពន្ធគយ ។ ក្រសួងពាណិជ្ជកម្មត្រូវទទួលខុសត្រូវផ្អែករដ្ឋបាលលើនីតិវិធីក្នុងការបែងចែកបរិមាណកំណត់ក្រោមវិធានការការពារជាស្ថាពរ ដែលអនុវត្តក្នុងទម្រង់ជាការកម្រិតលើបរិមាណ និងអត្រាពន្ធគយកូតា ។

មាត្រា ៣៧ .- ការមិនអនុវត្តវិធានការការពារជាស្ថាពរចំពោះប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន

ក- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម មិនត្រូវអនុវត្តវិធានការការពារជាស្ថាពរចំពោះផលិតផលនាំចូលស្ថិតក្រោមការស៊ើបអង្កេតមានប្រភពដើមចេញមកពីប្រទេសកំពុងអភិវឌ្ឍជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកណាមួយ ដែលតម្លៃទំនិញនាំចូលនោះមានកម្រិតតិចជាងបីភាគរយ (៣%) នៃតម្លៃនាំចូលសរុបនៃផលិតផលក្រោមការស៊ើបអង្កេតមកកម្ពុជា ។

ខ- ទោះបីជាការនាំចូលពីប្រទេសសមាជិកកំពុងអភិវឌ្ឍន៍មួយៗមានតម្លៃតិចជាង ៣%(បី) ភាគរយនៃតម្លៃសរុបនៃផលិតផលនាំចូលស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ តែបរិមាណសរុបនៃទំនិញនាំចូលពីបណ្តាប្រទេសកំពុងអភិវឌ្ឍទាំងនោះមកកម្ពុជា មានតម្លៃធំជាង ៩ %(ប្រាំបួន) ភាគរយនៃតម្លៃសរុបនៃផលិតផលនាំចូលស្ថិតក្រោមការស៊ើបអង្កេត គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវអនុវត្តវិធានការការពារជាស្ថាពរចំពោះការនាំចូលពីបណ្តាប្រទេសសមាជិកកំពុងអភិវឌ្ឍទាំងនោះ ។

គ- រាជរដ្ឋាភិបាលត្រូវជូនដំណឹងពីការមិនអនុវត្តវិធានការការពារជាស្ថាពរ ចំពោះផលិតផលនាំចូលដែលមានប្រភពពីប្រទេសសមាជិកកំពុងអភិវឌ្ឍទៅអង្គការពាណិជ្ជកម្មពិភពលោក ។

មាត្រា ៣៨ .- រយៈពេលនៃការអនុវត្តវិធានការការពារជាស្ថាពរ

ក- វិធានការការពារជាស្ថាពរត្រូវបានអនុវត្តក្នុងរយៈពេលកំណត់មួយដែលមិនឱ្យលើស ៤ (បួន) ឆ្នាំ លើកលែងតែមានការពន្យារពេល ដោយអនុលោមតាមច្បាប់នេះ ។

ខ- រយៈពេលសរុបនៃការអនុវត្តវិធានការការពារជាស្ថាពរ រួមទាំងរយៈពេលអនុវត្តដំបូង និងរយៈពេលអនុវត្តបន្តណាមួយមិនត្រូវឱ្យលើសរយៈពេល ១០ (ដប់) ឆ្នាំ ឡើយ។

មាត្រា ៣៩ .- ការដកចេញជាបណ្តើរៗនូវវិធានការការពារជាស្ថាពរ

វិធានការការពារជាស្ថាពរដែលមានរយៈពេលអនុវត្តលើសពី ១(មួយ) ឆ្នាំ អាចត្រូវបានដកចេញជាបណ្តើរៗ តាមកម្មវិធីជាក់លាក់ក្នុងកំឡុងពេលអនុវត្តវិធានការ ដោយអនុលោមតាមកាលវិភាគដែលបានបោះពុម្ពផ្សាយនៅក្នុងសេចក្តីជូនដំណឹងអំពីការអនុវត្តវិធានការការពារជាស្ថាពររបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ។

មាត្រា ៤០ .- ការត្រួតពិនិត្យឡើងវិញនូវវិធានការការពារជាស្ថាពរ



[Handwritten signature]

ក- ក្នុងករណីដែលរយៈពេលនៃការអនុវត្តវិធានការការពារជាស្ថាពរលើសពី ៣ (បី) ឆ្នាំ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាពទូទៅនៃការអនុវត្តវិធានការការពារជាស្ថាពរ មិនឱ្យយឺតជាងពាក់កណ្តាលរយៈពេលនៃការអនុវត្តវិធានការការពារជាស្ថាពរឡើយ ។ ការត្រួតពិនិត្យឡើងវិញ ត្រូវពិនិត្យមើលប្រសិទ្ធភាពនៃការដាក់អនុវត្តវិធានការការពារជាស្ថាពរចំពោះឧស្សាហកម្មកម្ពុជា និងវឌ្ឍនភាពនៃការអនុវត្តផែនការកែតម្រូវរបស់ឧស្សាហកម្មកម្ពុជា ។ លទ្ធផលនៃការត្រួតពិនិត្យឡើងវិញ ត្រូវចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានផ្លូវការរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ។ ផ្អែកលើលទ្ធផលនៃការត្រួតពិនិត្យឡើងវិញនេះ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវសម្រេចរក្សាទុក ឬដកចេញទាំងស្រុងនូវវិធានការការពារជាស្ថាពរនោះ ឬក៏ត្រូវបង្កើនល្បឿននៃការដកចេញនូវវិធានការការពារជាស្ថាពរជាបណ្តើរៗ ។

ខ- សេចក្តីជូនដំណឹងសង្ខេបស្តីពីលទ្ធផលនៃការត្រួតពិនិត្យឡើងវិញទាក់ទងនឹងការរក្សាទុកការដកចេញជាបណ្តើរៗ ឬការដកចេញទាំងស្រុងនូវវិធានការការពារជាស្ថាពរ ត្រូវចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មានផ្លូវការរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ។ ខ្លឹមសារនៃសេចក្តីជូនដំណឹងត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវនៃសេចក្តីជូនដំណឹងអំពីការស៊ើបអង្កេតស្តីពីវិធានការការពារ ។

គ- រាជរដ្ឋាភិបាលត្រូវជូនដំណឹងទៅអង្គការពាណិជ្ជកម្មពិភពលោក អំពីលទ្ធផលនៃការត្រួតពិនិត្យនេះ រួមទាំងការដកចេញ ឬការកែសម្រួលណាមួយលើវិធានការការពារជាស្ថាពរ ។

មាត្រា ៤១ .- ការបន្តអនុវត្តវិធានការការពារជាស្ថាពរ

ក- ឧស្សាហកម្មកម្ពុជាអាចស្នើសុំជាលាយលក្ខណ៍អក្សរនៅក្នុងរយៈពេលមិនតិចជាង ៦ (ប្រាំមួយ) ខែ មុនផុតរយៈពេលអនុវត្តវិធានការការពារជាស្ថាពរដំបូង ទៅគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ឲ្យបន្តអនុវត្តវិធានការការពារជាស្ថាពរដំបូង ដោយភ្ជាប់ជាមួយនូវភស្តុតាងដែលបញ្ជាក់ថាឧស្សាហកម្មរបស់ខ្លួនកំពុងអនុវត្តផែនការកែសម្រួលជាបណ្តើរៗហើយ ។

បន្ទាប់ពីទទួលបានសំណើពីឧស្សាហកម្មកម្ពុជា ឬនៅពេលចាប់អនុវត្តបន្តនូវវិធានការដែលបានផ្ដើម គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ដើម្បីធានាថាការអនុវត្តបន្តនូវវិធានការនេះមានលក្ខណៈត្រឹមត្រូវ ។ នីតិវិធីនានាសម្រាប់អនុវត្តវិធានការដំបូង ដែលមានចែងក្នុងច្បាប់នេះ ត្រូវយកមកអនុវត្តសម្រាប់ការស៊ើបអង្កេតនិងការចេញសេចក្តីសម្រេច ។ វិធានការការពារអាចត្រូវបានបន្តអនុវត្តតែម្តងគត់សម្រាប់រយៈពេលមិនឱ្យលើសពី ៦ (ប្រាំមួយ) ឆ្នាំឡើយ ។

ខ- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម អាចបន្តអនុវត្តវិធានការការពារជាស្ថាពរ តែក្នុងករណីដែលបានស៊ើបអង្កេតដូចមានចែងក្នុងកថាខណ្ឌ “ក” ខាងលើ ហើយគណៈកម្មាធិការអាចកំណត់បានថាវិធានការការពារជាស្ថាពរនៅតែត្រូវការជាចាំបាច់ដើម្បីបង្ការ ឬកែសម្រួលការខូចខាតធ្ងន់ធ្ងរ ។ ករណីនេះមានភស្តុតាងបញ្ជាក់ថាឧស្សាហកម្មកម្ពុជាកំពុងតែធ្វើការកែសម្រួល ។



គ- វិធានការការពារជាស្ថាពរដែលត្រូវបានអនុវត្តបន្ត មិនត្រូវមានលក្ខណៈតឹងតែងជាងវិធានការដែលអនុវត្តនៅក្នុងកាលបរិច្ឆេទនៃរយៈពេលអនុវត្តវិធានការដំបូងនោះឡើយ ។ នៅក្នុងរយៈពេលបន្តអនុវត្តវិធានការការពារជាស្ថាពរ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មត្រូវតែបន្តដកចេញជាបណ្តើរៗនូវវិធានការនោះ ដោយអនុលោមតាមកម្មវិធីកែសម្រួលដែលមានបោះពុម្ពផ្សាយនៅក្នុងសេចក្តីជូនដំណឹងស្តីពីការអនុវត្តវិធានការការពារជាស្ថាពរ ។ ខ្លឹមសារនៃសេចក្តីជូនដំណឹង ត្រូវអនុលោមតាមលក្ខខណ្ឌតម្រូវនៃសេចក្តីជូនដំណឹងអំពីការស៊ើបអង្កេតស្តីពីវិធានការការពារ ។

ឃ- នៅក្នុងការបន្តអនុវត្តនូវវិធានការការពារជាស្ថាពរ រាជរដ្ឋាភិបាលត្រូវរក្សាកម្រិតសមមូលនៃសម្បទាន និងកាតព្វកិច្ចនានាដែលបានផ្តល់ឱ្យក្រោមកិច្ចព្រមព្រៀងទូទៅស្តីពីពន្ធគយនិងពាណិជ្ជកម្ម ឆ្នាំ ១៩៩៤ រវាងកម្ពុជានិងប្រទេសសមាជិកនាំចេញដែលអាចទទួលរងនូវផលប៉ះពាល់ពីការអនុវត្តវិធានការទាំងនេះ ។

ង- លក្ខខណ្ឌតម្រូវទាក់ទងនឹងការជូនដំណឹងទៅអង្គការពាណិជ្ជកម្មពិភពលោកនិងការពិគ្រោះយោបល់ជាមួយប្រទេសសមាជិកនាំចេញដែលទទួលរងនូវផលប៉ះពាល់ពីការអនុវត្តវិធានការដូចមានចែងក្នុងច្បាប់នេះ ត្រូវយកមកអនុវត្តទាំងស្រុង ចំពោះការអនុវត្តបន្តនូវវិធានការការពារជាស្ថាពរនេះ ។

មាត្រា ៤២ .- ការអនុវត្តឡើងវិញនូវវិធានការការពារជាស្ថាពរ

ក- គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មមិនចាំបាច់យកវិធានការការពារថ្មីណាមួយមកអនុវត្តម្តងទៀតចំពោះផលិតផលនាំចូលដែលស្ថិតក្រោមវិធានការការពារជាស្ថាពរ ដែលបានអនុវត្តកន្លងមកមុនរយៈពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីវិធានការការពារជាស្ថាពរ លើកដំបូងបានអនុវត្តចប់នោះឡើយ ។ ក្នុងកាលៈទេសៈដែលវិធានការការពារជាស្ថាពរលើកដំបូងបានអនុវត្តក្នុងរយៈពេលយូរជាង ៤ (បួន) ឆ្នាំ គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ត្រូវរង់ចាំយ៉ាងតិចពាក់កណ្តាលនៃរយៈពេលអនុវត្តវិធានការការពារជាស្ថាពរលើកដំបូងកន្លងផុត ទើបអាចអនុវត្តវិធានការថ្មីបាន ។

ខ- វិធានការការពារដែលមានរយៈពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ ឬតិចជាងនេះ ត្រូវបានយកមកអនុវត្តឡើងវិញចំពោះផលិតផលនាំចូលស្ថិតក្រោមការស៊ើបអង្កេត ដែលធ្លាប់ត្រូវបានអនុវត្តវិធានការការពារដំបូង ប្រសិនបើ ៖

១- រយៈពេលយ៉ាងតិច ១ (មួយ) ឆ្នាំ បានកន្លងផុតទៅ គិតចាប់តាំងពីថ្ងៃដែលបានដាក់ចេញនូវវិធានការការពារលើកដំបូងទៅលើផលិតផលនាំចូលនោះ និង

២- វិធានការការពារមិនទាន់បានអនុវត្តលើផលិតផលនាំចូល លើសពីពីរដងក្នុងរយៈពេល ៥ (ប្រាំ) ឆ្នាំ មុនកាលបរិច្ឆេទនៃការអនុវត្តវិធានការការពារថ្មីចូលជាស្ថាពរ ។



Signature

ជំពូកទី ៤ បណ្តឹងតាមផ្លូវតុលាការ

មាត្រា ៤៣ .- បណ្តឹងតាមផ្លូវតុលាការ

ក- ភាគីពាក់ព័ន្ធដែលបានចូលរួមក្នុងការស៊ើបអង្កេតឬក្នុងនីតិវិធីសងប្រាក់ពន្ធមកវិញ ឬក្នុងការត្រួតពិនិត្យឡើងវិញធ្វើឡើងដោយគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម តាមរយៈការផ្តល់ព័ត៌មាន ឬជាលាយលក្ខណ៍អក្សរ ឬចូលរួមនៅក្នុងសវនាការសាធារណៈ អាចដាក់ពាក្យប្តឹងទៅតុលាការមានសមត្ថកិច្ចឱ្យពិនិត្យឡើងវិញនូវសកម្មភាពទាំងឡាយរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការធ្វើសេចក្តីសម្រេចចុងក្រោយ ការត្រួតពិនិត្យឡើងវិញលើសេចក្តីសម្រេចនានា និងការធ្វើសេចក្តីសម្រេចពីការសងប្រាក់ពន្ធមកវិញ ។

ខ- បណ្តឹងដូចមានចែងក្នុងកថាខណ្ឌ “ក” ខាងលើ ត្រូវធ្វើមិនឱ្យយឺតជាង ៣០ (សាមសិប) ថ្ងៃបន្ទាប់ពីកាលបរិច្ឆេទនៃការចេញផ្សាយសេចក្តីសម្រេចនោះក្នុងព្រឹត្តិបត្រព័ត៌មានផ្លូវការរបស់គណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មឡើយ ។

គ- ក្នុងករណីដែលវិធានការឧបាស្រ័យពាណិជ្ជកម្មកំពុងត្រូវបានត្រួតពិនិត្យឡើងវិញតាមផ្លូវតុលាការ រដ្ឋបាលគយ ត្រូវផ្អាកការប្រមូលពន្ធដារឧបាស្រ័យពាណិជ្ជកម្មនៅតាមមាត់ច្រកនាំចូលទំនិញពាក់ព័ន្ធនឹងបណ្តឹង ប្រសិនបើអ្នកនាំចូលបានផ្តល់នូវនិម្មិត្តធានា តាមរយៈការតម្កល់សាច់ប្រាក់ ឬប្រាក់ធានាដោយអនុលោមតាមច្បាប់គយ ដែលមានតម្លៃសមមូលទៅនឹងប្រាក់ពន្ធនោះ ។ ពន្ធដារឧបាស្រ័យពាណិជ្ជកម្មនៅមាត់ច្រកនាំចូលទាំងនោះ ត្រូវបានប្រមូលដោយអនុលោមតាមសេចក្តីសម្រេចចុងក្រោយរបស់តុលាការ ។

ជំពូកទី ៥ ទោសប្បញ្ញត្តិ

មាត្រា ៤៤ .-

ក- ការប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។

ខ- ប្រសិនបើគណៈកម្មាធិការជាតិឧបាស្រ័យពាណិជ្ជកម្មពិនិត្យឃើញថាព័ត៌មានទាំងឡាយដែលបានផ្តល់មកសម្រាប់គាំទ្រឲ្យមានការស៊ើបអង្កេត ការអនុវត្តវិធានការប្រឆាំងការលក់បង្ខូចថ្លៃ ឬវិធានការការពារ ត្រូវបានផ្តល់ដោយក្លែងបន្លំនោះ វិធានការប្រឆាំងការលក់បង្ខូចថ្លៃ ឬវិធានការការពារនឹងត្រូវបានដកចេញវិញ ឬការស៊ើបអង្កេតនឹងត្រូវបានបញ្ឈប់ ។



2021

ជំពូកទី ៦
អវសានប្បញ្ញត្តិ

មាត្រា ៤៥ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះត្រូវទុកជានិរាករណ៍ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០១៧

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

រាជ.១៧១១.១០៤០

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ

សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

ហត្ថលេខា

ប៊ាន សូរស័ក្តិ

លេខ:១០៣៣ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ

រាជធានីភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧

អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា